



FamilyNet (បណ្តាញគ្រួសារ)

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលាហ្វី

សម្រាប់ មាតាបិតា៖ វិធីដើម្បីយល់ដឹងពីថ្នាក់អន្តរាស្សនរបស់កូនលោកអ្នក!

FamilyNet (បណ្តាញគ្រួសារ) ផ្តល់ឲ្យមាតាបិតាមើល របាយការណ៍ពិន្ទុ វគ្គមានអវត្តមាន ពិន្ទុពីការប្រឡង ព័ត៌មាន អំពី អាហារូបករណ៍ និងការបញ្ចប់ការសិក្សា និងអ្វីៗជាច្រើនទៀត។

អ្នកប្រើលើកទីមួយ៖

ចូលរូបសែនេះ: <http://www.philasd.org>

ចុចលើពាក្យ "PARENTS" រើសយក ហើយចុចលើពាក្យ "FamilyNet"

ចុចលើពាក្យ "Register for an Account"

សរសេរសំខាត់ - អត្តលេខរបស់សិស្សមាននៅក្នុងរបាយការណ៍ពិន្ទុរបស់កូនលោកអ្នក។

សិស្សានុសិស្ស - ប្រព័ន្ធនេះក៏មានសម្រាប់សិស្សានុសិស្សដែរ! ហៅថា STUDENTNET (បណ្តាញសិស្ស)។ ដើម្បីព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកផ្តល់ឱវាទនៅសាលា។

មើល FamilyNet តាមអ៊ិនធឺណិត៖

ចូលរូបសែនេះ: <http://www.philasd.org>

ចុចលើពាក្យ "PARENTS" រើសយក ហើយចុចលើពាក្យ "FamilyNet"

សរសេរ ឈ្មោះអ្នកប្រើ (username) និង ពាក្យ/លេខ សម្ងាត់ (password) របស់លោកអ្នក។

កំណត់សម្គាល់ - នៅពេលដែលលោកអ្នកប្រើលើកទីមួយ លោកអ្នកត្រូវគេសុំឲ្យដូរ

ពាក្យ/លេខ សម្ងាត់ (password) ដែលលោកអ្នកបានទទួល នៅពេលធ្វើតាមជំ

ណាក់កាលខាងលើនេះ និងត្រូវឆ្លើយសំណួរខ្លះៗទៀត។ ពាក្យ/លេខ សម្ងាត់

(PASSWORD) ថ្មីរបស់ លោកអ្នក ត្រូវមានយ៉ាងហោចណាស់៦តួ ដែលមាន អក្សររវាង លេខរវាង។

ព័ត៌មានដែលមានប្រយោជន៍ - មើលជំពូកដែលនៅខាងឆ្វេងនៃកញ្ចក់កុំព្យូទ័រ មានស្លាកថា

"STUDENTNET"។ ក្នុងនោះមាន សៀវភៅសិក្សារបស់សាលាភាគច្រើន ព្រមទាំង ព័ត៌

មានអំពី ការបញ្ចប់ការសិក្សា និងមហាវិទ្យាល័យ។

FamilyNet (បណ្តាញគ្រួសារ)

អត្តលេខសិស្ស/Student ID: _____

ឈ្មោះអ្នកប្រើ/User Name: _____

ពាក្យ/លេខសម្ងាត់/Password: _____

អ៊ីមែលរបស់ខ្ញុំ

ឈ្មោះអ្នកប្រើ/User Name: _____

ពាក្យ/លេខសម្ងាត់/Password: _____

បើមានសំណួរ? សូមអ៊ីមែលទៅ helpdesk@philasd.org ឬ ទូរស័ព្ទទៅលេខ ២១៥-៤០០-៥៥៥៥។

ដើម្បី ជ្រាបព័ត៌មានសារដែលបានបកប្រែ និងព័ត៌មាន បន្ថែម ជាភាសាខ្មែរ សូមមើលក្នុងរូបសែន៖ www.philasd.org/language/khmer